

ចេ.ជី.ជី ផ្តល់កន្លែងស្នាក់នៅដោយមិនមានបង់ថ្លៃសម្រាប់អតីត គ្រួសារគ្រីចិត្ត នៅខេត្តសៀមរាប និងភ្នំពេញ នៅពេលដែលពួកគេ បន្តការសិក្សានៅសកលវិទ្យាល័យ ។ ចេ.ជី.ជី នៅបន្តការគាំទ្រ និងផ្តល់នូវការណែនាំ ដែលមានសារៈប្រយោជន៍សម្រាប់ការ សិក្សារបស់ពួកគេ ។ ទម្រង់ពួកគេបញ្ចប់ការសិក្សារបស់ពួកគេនៅ សកលវិទ្យាល័យ ទំនាក់ទំនងរបស់ពួកគេជាមួយ ចេ.ជី.ជីមាន រយៈពេលយ៉ាងហោចណាស់ក៏១១ ឆ្នាំដែរ ។ ការលុបបំបាត់ភាព ក្រីក្រ គឺត្រូវការការប្តេជ្ញាចិត្តឆ្លើយរយៈពេលយូរ ។



សិស្ស, បុគ្គលិក និង អាគារផ្សេងៗទៀត

ចំនួនសិស្សរបស់ ចេ.ជី.ជី មានចំនួន ៦៥០ នាក់ ។ សិស្សទាំង អស់នេះទទួលបានការបង្ហាត់បង្រៀននូវភាសាអង់គ្លេស ពីគ្រូស្ម័គ្រី ចិត្តចំនួន ៦០នាក់។ កម្មវិធីនេះគ្រប់គ្រងចាត់ចែងដោយ បុគ្គលិក ខ្មែរ ដែលមានការប្តេជ្ញាចិត្តខ្ពស់ចំនួន ៥នាក់ និងបុគ្គលិកស្ម័គ្រី ចិត្តជាច្រើននាក់ទៀត។ ចេ.ជី.ជីមានមណ្ឌលសិក្សានៅវិទ្យាល័យ ហ៊ុនសែនបាក់ចិញ្ចៀន និងវិទ្យាល័យហ៊ុនសែនរំលេចក្នុងខេត្ត ពោធិ៍សាត់ និងមណ្ឌលស្នាក់នៅសម្រាប់និស្សិតមួយកន្លែងនៅ សៀមរាប និង ២កន្លែងទៀតនៅ ភ្នំពេញ ។



លោកអ្នកអាចបរិច្ចាគដូចខាងក្រោម

- ១២ដុល្លា សម្រាប់សម្ភារៈសិក្សា (កាបូប ប៊ិច ។ល។)
- ១២ដុល្លា សម្រាប់ឯកសណ្ឋានសិក្សា និង ស្បែកជើង។
- ៥០ដុល្លា សម្រាប់កង់ទៅសាលារៀន។
- ២៥០ដុល្លា សម្រាប់ កុំព្យូទ័រមួយគ្រឿង។
- ៥០០ដុល្លា សម្រាប់ថ្លៃសិក្សាមួយឆ្នាំ ។

ចេ.ជី.ជី សូមធានាថាការបរិច្ចាគរបស់អ្នកនឹងត្រូវបានប្រើប្រាស់ ប្រកបដោយតម្លាភាព ដើម្បីសម្រេចគោលដៅរបស់ ចេ.ជី.ជី។

ទំនាក់ទំនង

នៅសហរដ្ឋអាមេរិក

លោកស្រី គង់ សុខាវី

ប្រធានប្រតិបត្តិរបស់អង្គការមូលនិធិសប្បុរសធម៌ជីវ្យណេតទី

អ៊ីម៉ែល : jgg.charitychairman@gmail.com

ទូរស័ព្ទ : (1) 252 722 1628

ការិយាល័យប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា

លោក ទេព មុនីដ្ឋា នាយកអង្គការ

អ៊ីម៉ែល : rotha.jggcharity@gmail.com

ទូរស័ព្ទ : (855) 012 970 828

ព័ត៌មានបន្ថែម

Facebook – John Givonetti Giving

Website – www.jggcharity.org



អង្គការមូលនិធិសប្បុរសធម៌នៅកម្ពុជា



លោក ចន ជីវ្យណេតទី គឺជាបុគ្គលម្នាក់ដែលគួរឲ្យគោរព និងកោត សរសើរ ។ គាត់រស់នៅដោយមានជីវិតសាមញ្ញ តែមានអត្ថន័យប្រាស ប្រាប់ផុត។ គាត់បានបន្សល់ទុកនូវកេរ្តិ៍មរតកមួយចំនួន ដែលសព្វថ្ងៃ នេះបានបំរើផលប្រយោជន៍ ឲ្យមនុស្សជាច្រើននៅក្នុងពិភពលោក។

សូមអរគុណជាពិសេសចំពោះ



អង្គការមូលនិធិសប្បុរសធម៌ចន់ជីវ្ហណេតទិ?

អង្គការមូលនិធិសប្បុរសធម៌ចន់ជីវ្ហណេតទិ (ចេ.ជី.ជី) គឺជាមូលនិធិសប្បុរសធម៌ឯកជនមួយតូច ដែលប្រកបការងារក្នុងចម្បងរបស់ខ្លួនបានមកពី លោកចន់ជាផស៊ី តាមរយៈ រឹងអ័រហូហូប។ ការិយាល័យកណ្តាលរបស់អង្គការ គឺស្ថិតនៅក្នុងសាលាវិទ្យាល័យ ហ៊ិន សែន បាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ អង្គការមូលនិធិសប្បុរសធម៌ចន់ជីវ្ហណេតទិបានបង្កើតឡើងនៅឆ្នាំ ២០០៧ ជាមូលនិធិឯកជនមួយ ដែលផ្តល់មូលនិធិសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតូចៗនៅអាស៊ីអាគ្នេយ៍ ។ ក្រោយមកនៅក្នុងឆ្នាំ២០១០ អង្គការបានផ្លាស់ប្តូរពីមូលនិធិ មកជាការបង្កើតនូវកម្មវិធីសប្បុរសធម៌ផ្ទាល់ខ្លួន ដោយផ្តោតលើតែប្រទេសកម្ពុជាតែមួយប៉ុណ្ណោះ ។ ចេ.ជី.ជីបានចុះបញ្ជីផ្លូវការនៅក្នុងប្រទេសកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលមិនបំរើឱ្យគណបក្សនយោបាយ មិនប្រកាន់សាសនា និងជាអង្គការមិនស្វែងរកប្រាក់កម្រៃ។

ប្រទេសកម្ពុជា



ប្រទេសកម្ពុជាស្ថិតនៅអាស៊ីអាគ្នេយ៍នៅចន្លោះ ប្រទេសវៀតណាម និង ឡាវ ។ កម្ពុជាជាប្រទេសមួយដែលក្រីក្រនៅអាស៊ី ។ នៅបច្ចុប្បន្ននេះវិស័យអប់រំនៅ

កម្ពុជាបានចាប់ផ្តើមរីកដុះដាលយ៉ាងខ្លាំង ។ ចេ.ជី.ជី ជាអង្គការមួយដែលបានជួយគាំទ្រលើវិស័យអប់រំនៅកម្ពុជា។

បេសកកម្មរបស់អង្គការ

ចេ.ជី.ជី ផ្តល់ការអប់រំហើយនិងផ្តល់ការលើកទឹកចិត្តដល់សិស្សកម្ពុជានៅតាមតំបន់ជនបទ ដើម្បីឱ្យពួកគេមានសមត្ថភាពអាចក្លាយជាមេដឹកនាំជំនាន់ក្រោយសម្រាប់ប្រទេសពួកគេ ហើយនិងធ្វើឱ្យសហគមន៍របស់ពួកគេចេញពីភាពក្រីក្រ ។

កម្មវិធីបង្រៀនភាសាអង់គ្លេស

ចេ.ជី.ជី បណ្តុះបណ្តាលសិស្សវិទ្យាល័យ គោលបំណងដើម្បីឱ្យពួកគេមានសមត្ថភាពអាចបង្រៀនភាសាអង់គ្លេស ដល់សិស្សថ្នាក់ទី៦ ថ្នាក់ទី៧ និងថ្នាក់ទី៨ ដែលបានចូលរួមកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេស រយៈពេល៣ឆ្នាំ ដោយមិនបង់ថ្លៃ ។ កម្មវិធីអប់រំ



ភាសាអង់គ្លេសរបស់ចេ.ជី.ជី ប្រតិបត្តិការ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និង ១២ខែ ក្នុងមួយឆ្នាំ ។ សមត្ថភាពភាសាអង់គ្លេស គឺជាសមត្ថភាពមួយដែលគេត្រូវការខ្លាំងខ្លាបំផុត ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ។ ចាប់ពីតួនាទីក្នុងជំនួញនិងក្នុងរដ្ឋាភិបាលសំខាន់ៗ រហូតអ្នករត់ម៉ូតូកង់ប៊ី ដែលពាក់ព័ន្ធ លើវិស័យទេសចរណ៍ ភាសាអង់គ្លេស គឺពិតជាមានតម្រូវការខ្លាំងមែនទែន ។ និស្សិតដែលរៀននៅសកលវិទ្យាល័យនានា គឺចាំបាច់ត្រូវប្រើប្រាស់កម្មវិធីកុំព្យូទ័រជាភាសាអង់គ្លេស ហើយសៀវភៅដែលពួកគេរៀននៅសកលវិទ្យាល័យ ភាគច្រើនគឺជាភាសាអង់គ្លេស។

សិស្សានុសិស្សដែលរស់នៅតាមតំបន់ជនបទក្រីក្រ ដែលមិនបានរៀនភាសាអង់គ្លេសឬក៏រៀនបានតិចតួច ប្រាកដជាចាកចេញពីសាលាដោយមានសមត្ថភាពផ្នែកភាសាអង់គ្លេសតិចតួច ឬគ្មានសោះ ហើយពួកគេក៏មិនសូវមានឱកាសការងារដែរ។



ការបណ្តុះបណ្តាលភាសា , កុំព្យូទ័រ និងភាពជាអ្នកដឹកនាំ

ចេ.ជី.ជី បណ្តុះបណ្តាលគ្រូស្ម័គ្រចិត្ត នូវជំនាញភាសាអង់គ្លេស កុំព្យូទ័រ ជំនាញការងារ និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យប្រាកដថាពួកគេមានអនាគតដ៏ជោគជ័យ ។ ដែលសំខាន់បំផុតនោះតាមរយៈការបង្រៀន ភាសាអង់គ្លេស រយៈពេល៤ ឆ្នាំ គ្រូស្ម័គ្រចិត្តទាំងអស់បានក្លាយជាអ្នកដឹកនាំ តាំងតែពីពួកគេនៅរៀនវិទ្យាល័យម្ល៉េះ ។



ការគាំទ្រការសិក្សានៅសកលវិទ្យាល័យ

គោលដៅចម្បងរបស់ ចេ.ជី.ជី គឺចង់ឃើញគ្រូស្ម័គ្រចិត្តទាំងអស់បន្តការសិក្សារបស់ពួកគេនៅមហាវិទ្យាល័យ ។ ជំហានដំបូងដើម្បីសម្រេចគោលដៅនេះ ពួកគេត្រូវប្រឡងអោយបានជាប់បាក់ឌុប



ដែលត្រូវប្រឡងនៅចុងឆ្នាំសិក្សារបស់ពួកគេសិន។ សម្រាប់ការរៀបចំការប្រឡងបាក់ឌុបដ៏សែនពិបាកនេះ ចេ.ជី.ជី បានផ្តល់នូវការបណ្តុះបណ្តាលបន្ថែមដល់ពួកគេ នូវមុខវិជ្ជាសំខាន់ៗជាច្រើនដូចជា ភាសាអង់គ្លេស , គណិតវិទ្យា , គីមីវិទ្យា , និង រូបវិទ្យា នៅពេលពួកគេរៀននៅថ្នាក់ទី ១២ ។